

លិខិតជូនដំណឹងស្តីពីដំណោះស្រាយបណ្តឹងរបស់ក្រុមប្រឹក្សា

ជូនចំពោះ: ប្រជាពលរដ្ឋទាំងអស់ដែលជាជនពិការជើង: ប្រសិនបើអ្នកបានប្រើប្រាស់មធ្យោបាយធ្វើដំណើរណាមួយនៅទីក្រុង Long Beach ដូចជា ចិញ្ចឹមថ្នល់ ផ្លូវកាត់ ចិញ្ចឹមផ្លូវ កំណល់ខ្សែថ្នល់ ផ្លូវថ្មីជើង គំនូសសម្រាប់អ្នកថ្មើរជើង ផ្លូវក្រោមដីសម្រាប់អ្នកថ្មើរជើង ស្ថានភាពសម្រាប់អ្នកថ្មើរជើង ផ្លូវលំ ឬ ផ្លូវដើរផ្សេងទៀតសម្រាប់អ្នកថ្មើរជើង (ហៅថា “ផ្លូវសម្រាប់អ្នកថ្មើរជើង”) ចាប់ពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៤ ឬ ប្រសិនបើអ្នកជឿថា អ្នកនឹងប្រើប្រាស់ ផ្លូវសម្រាប់អ្នកថ្មើរជើង របស់ទីក្រុងនាពេលអនាគត អ្នកអាចជាសមាជិកមួយរូបនៃ ក្រុមប្រឹក្សាស្តីពីដំណោះស្រាយ ដែលអាចនឹងប៉ះពាល់ដោយសារបណ្តឹងនេះ ។ នេះគឺជាលិខិតជូនដំណឹងរបស់គុណការណ៍ដែលមានសមត្ថកិច្ច។

“ជនពិការជើង” សំដៅដល់ ការខ្វះកាយនីតិសម្បទា ឬ ស្ថានភាពសុខភាពដែលកំណត់ពីសមត្ថភាពរបស់បុគ្គលណាម្នាក់ក្នុងការដើរ ងើបដើរ ឬ បង្វិលបង្វែរក្បាលមួយ ចុះ ឬ ឡើងកាំជណ្តើរ ឬ ទីជម្រាល ។ល។ ជនដែលពិការជើង អាច ឬ មិនអាចប្រើកៅស៊ូមានកង់ ស្លូតទើរ ឧបករណ៍ចល័តប្រើប្រាស់អគ្គិសនី ឈើច្រត់ ឈើច្រត់ជើងបួន ទ្រនាប់ទ្រាប់បង្កកាយ ឧបករណ៍ដាំទ្រនាប់ សម្ភារៈ ឬ ឧបករណ៍ដែលស្រដៀងនេះ ដើម្បីជួយប្រាប្រួលផ្លូវដល់ក្នុងការដើរនៅលើចិញ្ចឹមថ្នល់ ឬ ជួញឱ្យដើរបានខ្លះៗ។

សូមអានលិខិតជូនដំណឹងនេះដោយយកចិត្តទុកដាក់ ។ សិទ្ធិរបស់អ្នកអាចត្រូវបាន

ប៉ះពាល់ តាមរយៈដំណើរការផ្នែកច្បាប់ក្នុងសំណុំរឿងនេះ

សេចក្តីជូនដំណឹងរបស់ បណ្តឹងរបស់ក្រុមប្រឹក្សា

គោលបំណងនៃលិខិតជូនដំណឹងនេះ គឺជាការផ្តល់ដំណឹងដល់អ្នក អំពីដំណោះស្រាយតាមការស្នើឡើង ក្នុងបណ្តឹងរបស់ ក្រុមប្រឹក្សា ក្នុងនាមជា ជនពិការជើង ប្រឆាំងនឹង ទីក្រុង Long Beach ។ ដំណោះស្រាយបណ្តឹងរបស់ក្រុមប្រឹក្សា (ហៅថា “កិច្ចព្រមព្រៀងដំណោះស្រាយ”) ដែលត្រូវតែមានការយល់ព្រមពី គុណការស្រុកខណ្ឌរបស់ សហរដ្ឋអាមេរិក ត្រូវបានដាក់ចូលក្នុងសំណុំរឿង *Hector Ochoa, et al. v. City of Long Beach, et al.*, សំណុំរឿងលេខ . CV 2:14-cv-04307-DSF-FFM ដោយរង់ចាំនៅក្នុងគុណការស្រុកខណ្ឌរបស់សហរដ្ឋអាមេរិក ស្រុក Central រដ្ឋកាលីហ្វ័រនីញ៉ា។

ព័ត៌មានមូលដ្ឋាន

ដោយបានដាក់ពាក្យបណ្តឹងនៅឆ្នាំ ២០១៤ ពាក្យបណ្តឹងនេះ បានទោទប្រកាន់ថា ទីក្រុង Long Beach (ហៅថា “ទីក្រុង”) បានរំលោភបំពានទៅនឹង ច្បាប់ធ្វើដំណើររបស់ជនពិការរបស់រដ្ឋ និង សហព័ទ្ធ ដោយសារការបដិសេធន៍ដល់ប្រជាពលរដ្ឋដែលជាជនពិការជើង ក្នុងការធ្វើដំណើរចេញចូលទៅ ផ្លូវសម្រាប់អ្នកថ្មើរជើង ដែលគ្រប់គ្រង ឬ ថែទាំមួយផ្នែក ឬ ទាំងស្រុងដោយ ទីក្រុង ។ “ពិការជើង” សំដៅដល់ ការខ្វះកាយនីតិសម្បទា ឬ ស្ថានភាពសុខភាពដែលកំណត់ពីសមត្ថភាពរបស់បុគ្គលណាម្នាក់ក្នុងការដើរ ងើបដើរ ឬ បង្វិលបង្វែរក្បាលមួយ ចុះ ឬ ឡើងកាំជណ្តើរ ឬ ទីជម្រាល ។ ទីក្រុង បានបដិសេធន៍ការទោទប្រកាន់ និង ជម្លោះ ដែលថាខ្លួនមានទំនួលខុសត្រូវ ឬ បានប្រព្រឹត្តកំហុសខ្ពស់នោះ។

នេះគឺជាបណ្តឹងមួយរបស់ក្រុមប្រឹក្សា ។ នៅក្នុងបណ្តឹងមួយរបស់ក្រុមប្រឹក្សា បុគ្គល ឬ អង្គការមួយ ឬ ច្រើន ហៅថា តំណាងក្រុមប្រឹក្សា (ក្នុងសំណុំរឿងនេះ Hector Ochoa, Cynde Soto, Cathy Shimozone, Ben Rockwell និង Sharon Parker [ហៅថា “ដើមបណ្តឹង”]) បានដាក់ពាក្យប្តឹងក្នុងនាមជា ប្រជាពលរដ្ឋដែលមានសិទ្ធិទាមទារដោយស្របច្បាប់ ។ អ្នកទាំងនេះ គឺជាក្រុមប្រឹក្សា ឬ ជាសមាជិកក្រុមប្រឹក្សាមួយ ។ គុណការមានសមត្ថកិច្ចដោះស្រាយរាល់បញ្ហាទាំងអស់ សម្រាប់ក្រុមប្រឹក្សាទាំងអស់។

សមាជិក ។ ចៅក្រមប្រចាំស្រុកខណ្ឌសហរដ្ឋអាមេរិក លោក Dale S. Fischer ជាចៅក្រមទទួលបន្ទុកពាក្យបណ្តឹងរបស់ ក្រុមប្រឹក្សានេះ ។ គុណការមិនធ្វើការសម្រេចដោយលម្អៀងទៅ ដើមបណ្តឹង ឬ ទីក្រុង នៅក្នុងសំណុំរឿងនេះទេ ។ ផ្ទុយទៅវិញ ភាគីទាំងពីរយល់ព្រមលើដំណោះស្រាយរួមមួយ ។ គឺថា ពួកគេបានជៀសវាងការចំណាយ ការពន្យារពេល និង ភាពមិនប្រាកដនៃសវនាការ និង អត្ថប្រយោជន៍នៃដំណោះស្រាយត្រូវបានទៅលើសមាជិកក្រុមប្រឹក្សា ។ តំណាងក្រុមប្រឹក្សា និង ទីប្រឹក្សារបស់ក្រុមប្រឹក្សា (មេធាវីដែលតែងតាំងដោយគុណការដើម្បីតំណាងឱ្យ ក្រុមប្រឹក្សា) បានគិតថា ដំណោះស្រាយតាមការស្នើសុំ បានតម្កល់ផលប្រយោជន៍របស់សមាជិកក្រុមប្រឹក្សាជាង ដោយយកចិត្តទុកដាក់ដល់ អត្ថប្រយោជន៍នៃដំណោះស្រាយ ហានិភ័យនៃបណ្តឹងដែលអូសបន្លាយយូរ និង ការពន្យារពេលក្នុងការទទួលបានជំនួយសម្រាប់ក្រុមប្រឹក្សា ប្រសិនបើបន្តពាក្យបណ្តឹង។

ក្រុមប្រឹក្សានៃដំណោះស្រាយ

ក្រុមប្រឹក្សានៃដំណោះស្រាយ រួមមាន បុគ្គលទាំងអស់ (រួមបញ្ចូលដោយមិនកំណត់ចំពោះ ប្រជាជន និង អ្នកទេសចរណ៍នៅក្នុង ទីក្រុង) ដែលជាជនពិការជើង ដែលបានប្រើប្រាស់ ផ្លូវសម្រាប់អ្នកឡើងក្នុងទីក្រុង Long Beach ក្នុងរយៈពេលណាមួយចាប់ពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៤ ឬ អ្នកដែលនឹងប្រើផ្លូវសម្រាប់អ្នកដំណើរក្នុងទីក្រុង នាពេលអនាគត។

សេចក្តីសង្ខេបស្តីពីកិច្ចព្រមព្រៀងនៃដំណោះស្រាយដែលបានស្នើឡើង

កិច្ចព្រមព្រៀងនៃដំណោះស្រាយនេះ បានតម្រូវឱ្យ ទីក្រុង Long Beach កែលម្អច្រកចេញចូលទៅកាន់ ផ្លូវសម្រាប់អ្នកឡើងក្នុង ឱ្យបានធំទូលាយ ដោយចាប់ផ្តើមពីថ្ងៃដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន និង បន្តរហូតដល់ ៣០ ឆ្នាំ ។ វាក៏តម្រូវឱ្យ ទីក្រុង ចំណាយលុយរហូតដល់ 180,250,000 ដុល្លារក្នុងការកែលម្អច្រកចូលទាំងនោះ ក្នុងរយៈពេលដែលកំណត់នេះ។

កិច្ចព្រមព្រៀងនេះ តម្រូវឱ្យ ទីក្រុង Long Beach សហការណ៍ជាមួយក្រុមហ៊ុនទីបីដែលធ្វើច្រកចូល វាយតម្លៃទៅលើការធ្វើច្រកចូលនៅតាមច្រកចេញទាំងអស់នៃ ផ្លូវសម្រាប់អ្នកឡើងក្នុង និង រៀបចំប្លង់ផ្លាស់ប្តូរការធ្វើដំណើររបស់ជនពិការនៅអាមេរិក ដែលកំណត់ អាទិភាពទៅលើការយកចេញ និង កែលម្អ/ជួសជុលរោងចក្រការពារ ដែលនឹងនាំមកនូវ ផ្លូវសម្រាប់អ្នកឡើងក្នុង ក្នុងទីក្រុង ស្របទៅតាម ច្បាប់ស្តីពីលទ្ធភាពនៃការចេញចូលរបស់ជនពិការរបស់រដ្ឋ និង សហព័ន្ធ។

កិច្ចព្រមព្រៀងនេះតម្រូវឱ្យ ទីក្រុង សាងសង់កំណល់ខ្សែនថ្នល់ដែលបានបាត់យ៉ាងហោចណាស់ ១០០០ សម្រាប់ជនពិការ ជាដង្កោរាល់ឆ្នាំក្នុងរយៈពេល ២ ឆ្នាំដំបូងនៃកិច្ចព្រមព្រៀងនេះ និង បន្តសាងសង់កំណល់ខ្សែនថ្នល់ដែលបានបាត់ទាំងអស់ក្នុងរយៈពេល ៥ ឆ្នាំដំបូងនៃកិច្ចព្រមព្រៀង (ដោយសាងសង់កំណល់ខ្សែនថ្នល់ដែលបានបាត់ចំនួន ៤៥០០ ក្នុងកម្រិតសំបូរ) ។ វាក៏តម្រូវឱ្យទីក្រុង បញ្ឈប់រាល់ការកែលម្អដែលចាំបាច់ទាំងអស់ចំពោះកំណល់ខ្សែនថ្នល់ដែលមានស្រាប់ក្នុងរយៈពេល ២០ ឆ្នាំដំបូងនៃកិច្ចព្រមព្រៀងនេះ

(ដោយជួសជុលកំណល់ខ្សែនថ្នល់ដែលមិនបានប្រើ ចំនួន ១៦.០០០ ក្នុងកម្រិតសំបូរ) ។ ទីក្រុង ត្រូវបញ្ឈប់ការកែលម្អផ្លូវធ្វើដំណើរ (រួមមាន ការកែលម្អចិញ្ចើងផ្លូវ គំនូសស និង ផ្លូវសម្រាប់អ្នកឡើងក្នុងផ្សេងទៀត) ឱ្យបានពេញទីក្រុងក្នុងរយៈពេល ៣០ ឆ្នាំ ចាប់ពីថ្ងៃដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

កិច្ចព្រមព្រៀងនេះ រួមបញ្ចូលដំណើរការស្វែងរកទិន្នន័យជាអាទិភាពរបស់សហគមន៍ក្នុងការដើរចេញ និង ផែនការធ្វើច្រកចេញចូល ព្រមទាំងនីតិវិធីដាក់ពាក្យបណ្តឹងដែលបានធ្វើបច្ចុប្បន្នភាពថ្មី សម្រាប់ជនពិការ ស្នើឱ្យកែលម្អច្រកចេញចូលទៅ ផ្លូវសម្រាប់អ្នកឡើងក្នុង។

បន្ថែមពីលើនេះ កិច្ចព្រមព្រៀងនេះ តម្រូវឱ្យ ទីក្រុង អនុវត្តគោលការណ៍ ប្រព័ន្ធឃើកទូលាយ ដើម្បីធានាថាខ្លួនបានដំឡើង ឬ ធ្វើឱ្យប្រសើរឡើងនូវលក្ខណៈនៃច្រកចេញចូល ដូចជាកំណល់ខ្សែនថ្នល់ នៅពេលដែល ទីក្រុង បានសាងសង់ថ្មី ឬ ផ្លាស់ប្តូរផ្លូវក្នុងទីក្រុង ឬ ផ្លូវសម្រាប់អ្នកឡើងក្នុង ។ ទីក្រុង ក៏ត្រូវជួល អ្នកសម្របសម្រួលសកម្មភាពជនពិការ អាមេរិក ដើម្បីពិនិត្យលើការអនុវត្តគោលការណ៍ស្តីពីច្រកចេញចូលរបស់ ទីក្រុង ដោយគោរពតាម ផ្លូវសម្រាប់អ្នកឡើងក្នុង ព្រមទាំងការអនុវត្តផែនការផ្លាស់ប្តូរសកម្មភាពជនពិការអាមេរិក ចំពោះផ្លូវសម្រាប់អ្នកឡើងក្នុងទាំងនេះ។

កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលជាបន្ថែមនូវបញ្ញត្តិស្តីពីតំណាងរបស់ក្រុមប្រឹក្សា និង ទីប្រឹក្សារបស់ក្រុមប្រឹក្សា (ដែលនឹងកំណត់ខាងក្រោម) ដើម្បីពិនិត្យការអនុវត្តរបស់ ទីក្រុង ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ដោយរួមបញ្ចូលការពិនិត្យលើការកែលម្អតាមផែនការ និង ការពិនិត្យ ផ្លូវសម្រាប់អ្នកឡើងក្នុង ដើម្បីធានាការអនុវត្ត នៅពេលបញ្ចប់ការគម្រោងកែលម្អនេះ។

ការផ្សព្វផ្សាយការទាមទារ

កិច្ចព្រមព្រៀងនៃដំណោះស្រាយនេះ បានដោះស្រាយ និង ផ្សព្វផ្សាយសម្រាប់កិច្ចព្រមព្រៀងដែលមានរយៈពេលសាមសិបឆ្នាំនេះ រាល់ការទាមទារឱ្យមានការកំណត់ ជំនួយតាមការប្រកាស ឬ ជំនួយដែលមិនមែនជាទឹកប្រាក់ផ្សេងទៀត អាចនឹងត្រូវធ្វើឡើង ឬ អាចនឹងត្រូវកំណត់នាពេលអនាគត ក្នុងរយៈពេលចាប់ពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៤ រហូតដល់កិច្ចព្រមព្រៀងនៃដំណោះស្រាយនេះត្រូវបានបញ្ចប់ ដោយចោទប្រកាន់ថា ជនពិការជើង ត្រូវបានបដិសេធនឹងមិនឱ្យចូល ឬ ត្រូវបានបដិសេធនឹងមិនឱ្យទទួលបានអត្ថប្រយោជន៍ពី

ផ្លូវសម្រាប់អ្នកថ្មើរជើង ក្នុងទីក្រុង ។ កិច្ចព្រមព្រៀងនៃដំណោះស្រាយនេះ មិនបានផ្តល់ជំនួយជាទឹកប្រាក់ទៅឱ្យ ក្រុមប្រឹក្សាស្តីពីដំណោះស្រាយ ហើយក៏មិនប្រកាសការទាមទារការខូចខាតណាមួយ ដែលក្រុមប្រឹក្សាស្តីពីដំណោះស្រាយ អាចនឹងមាននោះទេ។

កម្រៃសេវារម្មណ៍ និង ការចំណាយផ្សេងៗ

ក្រុមប្រឹក្សាស្តីពីដំណោះស្រាយនេះ តំណាងដោយក្រុមហ៊ុន **Goldstein Borgen Dardarian & Ho** ដែលជាមជ្ឈមណ្ឌលប្រឹក្សាច្បាប់ស្តីពីសិទ្ធិជនពិការ និង ការពារសិទ្ធិជនពិការ (ហៅថា “ទីប្រឹក្សារបស់ក្រុមប្រឹក្សា”) ។ ដើមបណ្តឹង និង ទីក្រុង មិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយទៅលើ កម្រៃសេវារម្មណ៍ និង ការចំណាយផ្សេងៗនោះទេ ។ ដើមបណ្តឹងនឹងស្នើសុំឱ្យតុលាការចេញសេចក្តីបង្គាប់បញ្ជាមួយ ដោយតម្រូវឱ្យ ទីក្រុង បង់ប្រាក់ជាអតិបរមាចំនួន ៧ លានដុល្លារ ទៅឱ្យ ទីប្រឹក្សារបស់ក្រុមប្រឹក្សា សម្រាប់កម្រៃសេវារម្មណ៍ទាំងអស់ រាប់ចាប់ពីការចាប់ផ្តើមសំណុំរឿងនេះ រហូតដល់ ការយល់ព្រមជាចុងក្រោយទៅលើ កិច្ចព្រមព្រៀងរវាងដំណោះស្រាយ ដោយតុលាការ និង ទឹកប្រាក់ចំនួន ២៥៥.០០០ ដុល្លារ សម្រាប់ការចំណាយផ្លូវច្បាប់ផ្សេងៗ ក្នុងរយៈពេលដូចគ្នានេះ ។ ទីប្រឹក្សារបស់ក្រុមប្រឹក្សា មានសិទ្ធិទៅលើកម្រៃសេវារម្មណ៍ និង ការចំណាយផ្សេងៗ

សម្រាប់ត្រួតពិនិត្យការអនុវត្ត កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនេះរបស់ ទីក្រុង ដូចបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ទឹកប្រាក់ក្នុងមួយឆ្នាំច្រើនបំផុតចំនួន ១០០.០០០ ដុល្លារ សម្រាប់ឆ្នាំទី ១ ដល់ទី ៥ ក្នុងរយៈពេលនៃកិច្ចព្រមព្រៀង និង ទឹកប្រាក់ ១០០.០០០ ដុល្លាររៀងរាល់ពីរឆ្នាំក្នុងសម្រាប់ឆ្នាំទី ៦ ដល់ឆ្នាំទី ៣០ ក្នុងរយៈពេលនៃកិច្ចព្រមព្រៀង ។ ការផ្តល់កម្រៃសេវារម្មណ៍ និង ការចំណាយផ្សេងៗ ត្រូវមានការយល់ព្រមពី តុលាការ ដែលបែងចែកឱ្យត្រឹមត្រូវ សមហេតុផល និង ជាប់ជាប្រចាំ ដោយគិតតាមតម្លៃទីផ្សារ ។ ទឹកប្រាក់ដែលបង្គាប់ដោយតុលាការ នឹងមិនកាត់ចេញពី ទឹកប្រាក់ដែលត្រូវចំណាយទៅលើ ការកែលម្អច្រកចេញចូលសម្រាប់ជនពិការ ដោយយោងទៅតាម កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនេះ ។ កម្រៃសេវារម្មណ៍ ដែលត្រូវបង់ឱ្យ ទីប្រឹក្សារបស់ក្រុមប្រឹក្សា ដើម្បីពិនិត្យមើល ការអនុវត្ត កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយ របស់ ទីក្រុង នឹងរួមបញ្ចូលនូវទឹកប្រាក់ដែលបានចំណាយទៅលើការកែលម្អច្រកចេញចូល ដែលកំណត់នៅក្នុង កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនេះ។

អាចត្រឹមត្រូវនៃដំណោះស្រាយ

តំណាង និង ទីប្រឹក្សារបស់ក្រុមប្រឹក្សា បានសន្និដ្ឋានថា លក្ខខណ្ឌនៃ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនេះ មានភាពយុត្តិធម៌ សមហេតុផល អាចទទួលយកបាន និង យល់ព្រមលើវិធានការនេះរបស់ ក្រុមប្រឹក្សាស្តីពីដំណោះស្រាយ ។ ក្នុងការធ្វើសេចក្តីសន្និដ្ឋាននេះ តំណាង និង ទីប្រឹក្សារបស់ក្រុមប្រឹក្សា បានពិចារណាទៅលើវិធានការនៃវិធានដំណោះស្រាយ លទ្ធផលនៃបណ្តឹងចំពោះបញ្ហានេះ ការចំណាយ និង រយៈពេលនៃបណ្តឹងដែលនឹងបន្ត និង ការប្តឹងទាស់ពិតប្រាកដដែលអាចកើតមាន។

សវនាការអនុវត្ត/ផ្តល់យុត្តិធម៌ចុងក្រោយរបស់តុលាការ

តុលាការបានយល់ព្រមជាដំបូងទៅលើ ដំណោះស្រាយនេះ និង បានកំណត់កាលបរិច្ឆេទបើកសវនាការនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១:៣០ ល្ងាច នៅសាល **Honorable Dale S. Fischer** នៃតុលាការស្រុកខណ្ឌរបស់ សហរដ្ឋអាមេរិក ស្រុក **Central** រដ្ឋកាលីហ្វ័រញ៉ា ផ្លូវ **350 West 1st Street, Courtroom 7D, CA 90012** ដើម្បីសម្រេចថាតើ ដំណោះស្រាយនេះពិតជាត្រឹមត្រូវ សមហេតុផល និង អាចទទួលយកបាន រួចនឹងធ្វើការអនុវត្តជាចុងក្រោយ ។ ទោះបីជាអ្នកមិនចូលរួមក្នុងនាមជាសមាជិក ក្រុមប្រឹក្សាស្តីពីដំណោះស្រាយ អ្នកក៏មានសិទ្ធិចូលរួម និង ស្តាប់នៅក្នុងសវនាការនេះផងដែរ ។ ក្នុងពេលសវនាការ តុលាការ នឹងពិចារណាទៅលើ ការជំទាស់ណាមួយទៅនឹងដំណោះស្រាយនេះ ។ ចៅក្រម **Fischer** នឹងស្តាប់ បុគ្គលដែលចង់បញ្ចេញយោបល់នៅក្នុងសវនាការ ។ បន្ទាប់ពីសវនាការ តុលាការនឹងសម្រេចថាតើយល់ស្របទៅលើដំណោះស្រាយនេះដែរ ឬយ៉ាងណា ។ តុលាការក៏ត្រូវពិចារណាទៅលើចំនួនទឹកប្រាក់ដែលត្រូវផ្តល់ឱ្យ ទីប្រឹក្សារបស់ក្រុមប្រឹក្សា ដូចជាកម្រៃសេវារម្មណ៍ ការចំណាយលើបណ្តឹង និង ការចំណាយផ្សេងៗ ។ យើងមិនដឹងថា សេចក្តីសម្រេចនេះ ត្រូវការរយៈពេលយូរយ៉ាងណានោះទេ។

កាលបរិច្ឆេទសវនាការ អាចនឹងមានការផ្លាស់ប្តូរដោយមិនជូនដំណឹងជាមុន ។ ប្រសិនបើអ្នកចង់ទទួលបានការជូនដំណឹងណាមួយអំពីការផ្លាស់ប្តូរកាលបរិច្ឆេទ សូមផ្តល់ដំណឹងទៅ ទីប្រឹក្សារបស់ក្រុមប្រឹក្សា ទៅតាមអាសយដ្ឋានដែលមាននៅក្នុងផ្នែកបន្ទាប់ខាងក្រោម ។ លោកអ្នកក៏អាចទៅចូលគេហទំព័រស្តីពីដំណោះស្រាយ តាមរយៈ www.drlegal.org/long-beach ឬ របាយការណ៍ឯកសារសាធារណៈរបស់តុលាការ នៅក្នុងពាក្យបណ្តឹងនេះ តាមរយៈ <https://www.pacer.gov/> for any updates

ការជំទាស់នឹងដំណោះស្រាយ

សមាជិកក្រុមប្រឹក្សាស្តីពីដំណោះស្រាយ ណាម្នាក់ អាចនឹងជំទាស់ទៅនឹងលក្ខខណ្ឌនៃដំណោះស្រាយតាមការស្នើសុំនេះ ដូចបញ្ជាក់ខាងក្រោម ដោយដាក់លិខិតជំទាស់ជាលាយលក្ខណ៍អក្សរ ឬ ផ្ទាល់មាត់ ទៅ ទីប្រឹក្សារបស់ក្រុមប្រឹក្សា តាមរយៈសំបុត្រតាមប៊ុស្តិ៍ប្រៃសណីយ៍ ឬ សំបុត្រអេឡិចត្រូនិក ឬ តាមរយៈការផ្ញើសារជំទាស់តាមទូរស័ព្ទ ឬ សេវាកម្មជាវីដេអូ ។ ប្រសិនបើអ្នកបានដាក់ពាក្យជំទាស់ អ្នកមិនត្រូវមកសវនាការអនុម័តចុងក្រោយទេ ។ ប្រសិនបើអ្នកមានគម្រោង បញ្ចេញយោបល់នៅ សវនាការអនុម័តចុងក្រោយ សូមធ្វើការបញ្ជាក់ថា អ្នកមានគម្រោងធ្វើដូចនេះ នៅក្នុងលិខិតជំទាស់ ។ ប្រសិនបើអ្នកមិនបានដាក់លិខិតជំទាស់ណាមួយឱ្យបានមុនកាលបរិច្ឆេទផុតកំណត់ អ្នកនឹងមិនអាចមានឱកាសបញ្ចេញយោបល់ទៅកាន់ តុលាការស្រុកខណ្ឌ អំពីការជំទាស់ នៅក្នុងសវនាការអនុម័តចុងក្រោយឡើយ។

ប្រសិនបើអ្នកដាក់លិខិតជំទាស់ ត្រូវផ្តល់នូវព័ត៌មានដូចជា៖ (ក) ឈ្មោះ អាសយដ្ឋាន និង លេខទូរស័ព្ទ និង អាសយដ្ឋានអ៊ីម៉ែល ប្រសិនបើមាន (ខ) ប្រសិនបើអ្នកតំណាងឱ្យ ទីប្រឹក្សា ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និង អាសយដ្ឋានអ៊ីម៉ែលរបស់ មេធាវី (គ) របាយការណ៍ស្តីពីការជំទាស់ និង (ឃ) របាយការណ៍បញ្ជាក់ថាអ្នកជាសមាជិក របស់ ក្រុមប្រឹក្សាស្តីពីដំណោះស្រាយយ៉ាងណា។

សូមកត់សម្គាល់ថា តុលាការ អាចយល់ព្រម ឬ បដិសេធនឹងដំណោះស្រាយនោះ ប៉ុន្តែមិនអាចផ្លាស់ប្តូរលក្ខខណ្ឌនៃដំណោះស្រាយនោះបានទេ។

រាល់លិខិតជំទាស់ទាំងអស់ ត្រូវតែដាក់ព្យួរ ឬ រាយក្រាឱ្យបានមុនថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៧

រាល់ការជំទាស់តាមអ៊ីម៉ែលទាំងអស់ ត្រូវផ្ញើទៅកាន់ អាសយដ្ឋានអ៊ីម៉ែល longbeach@dralegal.org.

រាល់ការជំទាស់ផ្ទាល់មាត់ទាំងអស់ ត្រូវតែធ្វើឡើងដោយផ្ញើសារឥតគិតថ្លៃទៅកាន់លេខទូរស័ព្ទ **(800) 245-6958**.

រាល់ការជំទាស់តាមសំបុត្រប្រៃសណីយ៍ ត្រូវតែផ្ញើទៅតាមអាសយដ្ឋានខាងក្រោម៖

Andrew P. Lee, Esq.
ក្រុមហ៊ុន Goldstein Borgen
Dardarian & Ho
300 Lakeside Drive,
Suite 1000
Oakland, CA 94612

Meredith J. Weaver, Esq.
ក្រុមហ៊ុនការពារសិទ្ធិជនពិការ
ផ្លូវ 2001 Center ជាន់ទី ៤
Berkeley, CA 94704
ទូរស័ព្ទ: (510) 665-8644
ទូរសារ: (510) 665-8511

Anna Rivera, Esq.
មជ្ឈមណ្ឌលប្រឹក្សាច្បាប់ស្តីពីសិទ្ធិជនពិការ
256 S. Occidental Blvd.,
Suite B
ទីក្រុង ឡូសអាន់ដឺឡេស CA 90057
ទូរស័ព្ទ: (213) 736-1031
ទូរសារ: (213) 736-1030Anna

អ្នកអាច ប៉ុន្តែមិនត្រូវឱ្យមានវត្តមាននៅក្នុងសវនាការអនុម័តចុងក្រោយដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៧ ម៉ោង ១៖៣០ ល្ងាច នៅក្នុងសាល ៧D នៃតុលាការស្រុកខណ្ឌរបស់ សហរដ្ឋអាមេរិក ស្រុក Central រដ្ឋកាលីហ្វ័រនីញ៉ា ផ្លូវ 350 West 1st ក្រុង ឡូសអាន់ដឺឡេស រដ្ឋកាលីហ្វ័រនីញ៉ា ៩០០១២ ដើម្បីឱ្យតុលាការដឹងពីការជំទាស់របស់អ្នក។
សមាជិកក្រុមប្រឹក្សាណាម្នាក់ ដែលមិនបានជំទាស់នៅក្នុង ឬ មុនពេល សវនាការអនុម័តចុងក្រោយ នឹងត្រូវបានចាត់ទុកថាយល់ស្របទៅនឹង ដំណោះស្រាយនេះ និង បោះបង់រាល់សិទ្ធិជំទាស់ទាំងអស់ និង មិនអាចធ្វើការជំទាស់ណាមួយ (តាមរយៈការប្តឹងឧទ្ធរណ៍ ឬ មេធាវីបាយប្រយោជន៍) ទៅនឹងដំណោះស្រាយនេះបាននោះទេ។

ប្រសិនបើអ្នកមិនជំទាស់នឹងដំណោះស្រាយនេះទេ អ្នកមិនចាំបាច់ត្រូវប្តឹងឧទ្ធរណ៍ ឬ ដាក់ពាក្យបណ្តឹងលាយលក្ខណ៍អក្សរណាមួយនោះទេ

ពាក្យកិច្ចសន្យា

ប្រសិនបើតុលាការសម្រេចជាចុងក្រោយ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនេះ នឹងចងក្រងជាសមាជិកទាំងអស់នៃ ក្រុមប្រឹក្សាស្តីពីដំណោះស្រាយនេះ ។ ចំណុចនេះ នឹងរារាំងដល់ បុគ្គលណាម្នាក់ ដែលជាសមាជិកនៃ ក្រុមប្រឹក្សាស្តីពីដំណោះស្រាយ មិនឱ្យរចាទាបកាន់ ឬ ការពារការទាមទារ ឬ វិធានការណ៍ណាមួយ ដែលបានធ្វើឡើង ស្ថិតក្រោមលក្ខខណ្ឌនៃ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនេះ។

ព័ត៌មានបន្ថែម

លក្ខខណ្ឌនៃ ដំណោះស្រាយនេះ ត្រូវបានសង្ខេបតែនៅក្នុងលិខិតជូនដំណឹងនេះប៉ុណ្ណោះ ។ សម្រាប់លក្ខខណ្ឌទាំងអស់ និង ជាក់ច្បាស់ និង លក្ខខណ្ឌនៃដំណោះស្រាយនេះ សូមចូលទៅគេហទំព័រ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយតាមរយៈ www.drlegal.org/long-beach ឬ ចូលទៅកាន់ តារាងបណ្តឹងរបស់តុលាការ ក្នុងសំណុំរឿងនេះ តាមរយៈ ប្រព័ន្ធសេវាសាធារណៈរបស់តុលាការចូលទៅរបាយការណ៍អេឡិចត្រូនិក (PACER) គេហទំព័រ <https://www.pacer.gov/> ឬ ចូលការិយាល័យក្រុមប្រឹក្សាតុលាការស្រុកខណ្ឌរបស់សហរដ្ឋ អាមេរិក ស្រុក Central រដ្ឋកាលីហ្វ័រញ៉ា ផ្លូវ 350 West 1st ទីក្រុង ឡូសអាន់ដឺឡេស រដ្ឋកាលីហ្វ័រញ៉ា 90012 ពីម៉ោង ៩:០០ ព្រឹក ដល់ ៤:០០ ល្ងាច ចាប់ពីថ្ងៃច័ន្ទ ដល់ សុក្រ មិនរាប់បញ្ចូលថ្ងៃឈប់សម្រាករបស់តុលាការ។ អ្នកក៏អាចទទួលបានព័ត៌មានបន្ថែមអំពី ដំណោះស្រាយ ឬ ច្បាប់ថតចម្លងនៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនេះពី ទីប្រឹក្សារបស់ក្រុមប្រឹក្សា តាមរយៈអាសយដ្ឋានណាមួយខាងក្រោម

Andrew P. Lee, Esq.
ក្រុមហ៊ុន Goldstein Borgen Dardarian & Ho
300 Lakeside Drive, Suite 1000
Oakland, CA 94612
ទូរស័ព្ទ: (510) 763-9800
ទូរស័ព្ទ: (800) 295-0231 (ឥតគិតថ្លៃ)
ទូរសារ: (510) 287-4303

Meredith J. Weaver, Esq.
ក្រុមហ៊ុនការពារសិទ្ធិជនពិការ
ផ្លូវ 2001 Center ជាន់ទី ៤
Berkeley, CA 94704
ទូរស័ព្ទ: (510) 665-8644
ទូរសារ: (510) 665-8511

Anna Rivera, Esq.
មជ្ឈមណ្ឌលប្រឹក្សាច្បាប់ស្តីពីសិទ្ធិជនពិការ
256 S. Occidental Blvd., Suite B
ទីក្រុង ឡូសអាន់ដឺឡេស CA 90057
ទូរស័ព្ទ: (213) 736-1031
ទូរសារ: (213) 736-1030

សមាជិករបស់ក្រុមប្រឹក្សាក៏អាចទាក់ទង ទីប្រឹក្សារបស់ក្រុមប្រឹក្សា តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ (800) 295-0231 ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដំណោះស្រាយ ឬ ឯកសារស្តីពីដំណោះស្រាយ។

សូមកុំសួរសំណួរដោយផ្ទាល់ទៅកាន់ តុលាការស្រុកខណ្ឌ

ដើម្បីទទួលបានច្បាប់ថតចម្លងនៃលិខិតជូនដំណឹងនេះ ក្នុងទម្រង់ដែលអាចកែតម្រូវបាន សូមទាក់ទង ទីប្រឹក្សារបស់ក្រុមប្រឹក្សា ដែលមានខាងក្រោម។